

# 35

## 한국 드라마가 재미있잖아요

អ្នកក៏ដឹងដែរថារឿងភាគកូរ៉េល្អមើល

### 학습 안내

ការណែនាំអំពីមេរៀន

- វគ្គបំណងមេរៀន                    ការនិយាយអំពីហេតុផល, ការទស្សន៍ទាយ(ស្មាន)
- វេយ្យាករណ៍                            -잖아요, -는/(으)ㄴ 것 같다
- ពាក្យថ្មី                                    ហាលល្ប (ប្រជាប្រិយភាពនៃវប្បធម៌កូរ៉េ), សេដ្ឋកិច្ចនិងឧស្សាហកម្ម
- ព័ត៌មាន · វប្បធម៌                    ដំណើរការសិក្សាតាមបែបហាលល្ប

### 대화 1 ការសន្ទនា ១ Track 109



ខាងក្រោមនេះគឺជាការសន្ទនារវាងស៊ូកីខានិងហៀអង់។ សូមស្តាប់ការសន្ទនាឲ្យបាន២ដងជាមុនសិន រួចហើយចូរថាតាមការសន្ទនា។

**수피카** 지금 드라마가 시작돼요. 흥 씨, 빨리 오세요.  
ពេលនេះរឿងភាគចាប់ផ្តើមហើយ។ ហៀអង់, ឆាប់មក។

**호 영** 오, 김수현 씨 정말 **멋있지 않아요?**  
우리 고향 친구들도 아주 좋아해요.  
អូ, គឺមស៊ូហ្ស័នពិតជាមិនអស្ចារ្យណាស់ទេ? មិត្តភក្តិនៅស្រុក  
កំណើតខ្ញុំក៏ពិតជាចូលចិត្តគាត់ដែរ។

**수피카** 흥 씨 고향에서도 한국 드라마가  
**인기**가 있어요?  
រឿងភាគកូរ៉េនៅស្រុកកំណើតរបស់ហៀអង់ ក៏មានប្រជាប្រិយ  
ភាពដែររឺ?

**호 영** 그럼요. 한국 드라마가 재미있잖아요.  
수피카 씨는 한국 연예인 중에 누구를 제일  
좋아해요?  
ពិតណាស់។ អ្នកក៏ដឹងដែរថារឿងភាគកូរ៉េល្អមើល។  
ក្នុងចំណោមតារាកូរ៉េ តើស៊ូកីខាចូលចិត្តអ្នកណាជាងគេ?

**수피카** 저는 빅뱅을 제일 좋아해요. **멋있잖아요.**  
ខ្ញុំចូលចិត្តប៊ិកប៊ែងខ្លាំងជាងគេ។ អ្នកក៏ដឹងដែរថាពួកគេអស្ចារ្យ។

**-지 않아요? មិន**  
ប្រើប្រាស់ដើម្បីចងដឹងអំពីគំនិតយោបល់  
របស់ដៃគូសន្ទនាថាមានគំនិតដូចទៅនឹងអ្វី  
ដែលអ្នកបានគិតដែររឺក៏អត់។

- 가: 이 드라마 참 재미있지 않아요?  
រឿងភាគកូរ៉េមួយនេះពិតជាមិនល្អ  
មើលណាស់ទេរឺ?
- 나: 네, 재미있어요.  
បាទ/ចា, ល្អមើល។
- 가: 김치찌개가 맵지 않아요?  
សម្លតឹមឈីមិនហ៊ីរទេរឺ?
- 나: 아니요, 안 맵어요.  
អត់ទេ, មិនហ៊ីរទេ។

**인기 ប្រជាប្រិយភាព**

- 민수 씨는 여자들에게 인기가 많아요.  
មិនស៊ូមានប្រជាប្រិយភាពខ្លាំង  
ណាស់ទៅលើស្រីៗ។
- 이 영화는 남자보다 여자에게 더 인기가 있어요.  
ភាពយន្តមួយនេះមានប្រជាប្រិយភាព  
ខ្លាំងទៅលើស្រីៗច្រើនជាងស្រុក។



តើអ្នកបានស្តាប់និងថាតាមការសន្ទនារួចហើយមែនដែររឺទេ? អញ្ជឹងសូមឆ្លើយនឹងសំណួរខាងក្រោម។

1. 두 사람은 무엇을 보고 있어요? តើអ្នកទាំងពីរកំពុងតែមើលអ្វី?
2. 수피카 씨는 한국 연예인 중에 누구를 제일 좋아해요?  
ក្នុងចំណោមតារាកូរ៉េ តើស៊ូកីខាចូលចិត្តអ្នកណាជាងគេ?


**정답** 1. 드라마를 보고 있어요. 2. 빅뱅을 제일 좋아해요.



# 어휘 1 ពាក្យថ្មី ១ | 韩류 ហាលល្យូ(ប្រជាប្រិយភាពនៃវប្បធម៌កូរ៉េ)





ខាងក្រោមនេះគឺជាពាក្យថ្មីៗដែលទាក់ទងទៅនឹងហាលល្យូ។ តើនឹងមានពាក្យអ្វីខ្លះ?  
តោះ! មកស្វែងយល់ទាំងអស់គ្នា។



សូមកុំមើលពាក្យនៅខាងលើ ហើយសាកល្បងឆ្លើយសំណួរ។

1. 그림을 보고 알맞은 말을 연결하세요. សូមមើលរូបភាព បន្ទាប់មកចូរភ្ជាប់រូបភាពទៅនឹងពាក្យដែលត្រឹមត្រូវ។

① 	② 	③ 	④ 
●	●	●	●
●	●	●	●
㉠ 영화	㉡ 음악 프로그램	㉢ 드라마	㉣ 예능 프로그램

정답 ①㉠ ②㉡ ③㉢ ④㉣





វិហាននិងធ្វេអាន់កំពុងតែនិយាយគ្នាអំពីទូរស័ព្ទចល័តនៅប្រទេសកូរ៉េ។ តើអ្នកទាំង២កំពុងតែនិយាយគ្នាអំពីអ្វីខ្លះ? មុនដំបូងសូមស្តាប់ការសន្ទនាឲ្យបាន២ដងជាមុនសិន។

리한 투안 씨, 스마트폰 **새로** 샀어요?  
ធ្វេអាន់, អ្នកបានទិញទូរស័ព្ទថ្មីរឺ?

투안 네, 삼성전자에서 나온 신제품이에요.  
បាទ, វាជាផលិតផលថ្មីពីសាមសុងអេឡិចត្រូនិច។

리한 저도 휴대폰을 바꿔야 되는데 그거  
어때요?  
ខ្ញុំក៏ត្រូវផ្លាស់ប្តូរទូរស័ព្ទដែរ តើទូរស័ព្ទនោះយ៉ាងម៉េចដែរ?

투안 화면도 크고 편리한 기능도 **많은 것  
같아요.**  
កញ្ចក់ទូរស័ព្ទធំហើយក៏ដូចជាមានមុខងារច្រើនទៀតផង។

리한 한번 봐도 돼요?  
តើអាចឲ្យខ្ញុំសុំមើលម្តងបានដែររឺទេ?

투안 네, 요즘 한국 휴대폰이 우리 나라에도  
**많이 수입되는 것 같아요.** 제 친구들도  
**많이 써요.**

បាន, បច្ចុប្បន្ននេះ នៅឯស្រុកកំណើតរបស់ខ្ញុំក៏ប្រហែលជាមាន  
ការនាំចូលទូរស័ព្ទចល័តកូរ៉េច្រើន។ មិត្តភក្តិរបស់ខ្ញុំក៏ប្រើប្រាស់  
ច្រើនណាស់ដែរ។

리한 휴대폰이 한국의 **대표적인** 수출품이  
**잖아요.**  
អ្នកក៏ដឹងដែរថាទូរស័ព្ទចល័ត គឺជាតំណាងផលិតផលនាំចេញ  
នៃប្រទេសកូរ៉េ។

**새로** ថ្មី

- ① មកទល់ពេលនេះគឺជាអ្វីមួយដែលខុសពីមុន, ដែលថ្មី រឺក៏ ធ្វើអ្វីមួយឲ្យទៅជាបស់ថ្មី។
- ② មកដល់ពេលនេះគឺជាលើកដំបូងបំផុតដែលមិនធ្លាប់មានពីមុនមកទាល់តែសោះ។

- 컴퓨터가 고장이 나서 새로 컴퓨터를 샀어요.  
កុំព្យូទ័រខូច ហេតុនេះហើយខ្ញុំបានទិញកុំព្យូទ័រថ្មី។
- 이 집은 새로 지어서 깨끗해요.  
ផ្ទះមួយនេះទើបសាងសង់ថ្មី ហេតុនេះហើយមានអនាម័យល្អ។

**대표적인** ជាតំណាង

និយាយអំពីរបស់អ្វីមួយដែលលេចធ្លោជាងគេនៅក្នុងផ្នែកកំរិតនៅក្នុងក្រុមណាមួយ។

- 한국의 대표적인 관광지 는 제주도예요.  
កោះចេជូគឺជាតំណាងតំបន់ទេសចរណ៍នៃប្រទេសកូរ៉េ។
- 비빔밥은 한국의 대표적 인 음식이에요.  
ពីពីមបាប់គឺជាតំណាងម្ហូបអាហារនៃប្រទេសកូរ៉េ។



ម្តងនេះសូមអ្នកសាកល្បងធ្វើជាតួអង្គវិហាននិងធ្វេអាន់ ហើយចូរថាតាមការសន្ទនា។ តើអ្នកបានស្តាប់និងថាតាមការសន្ទនារួចហើយមែនដែររឺទេ? អញ្ជើងសូមឆ្លើយនឹងសំណួរខាងក្រោម។

1. 투안 씨가 새로 산 물건은 어때요? តើរបស់ដែលធ្វេអាន់បានទិញថ្មីយ៉ាងម៉េចដែរ?
2. 한국의 대표적인 수출품은 뭐예요? តើអ្វីទៅដែលជាតំណាងផលិតផលនាំចេញរបស់ប្រទេសកូរ៉េ?

**정답** 1. 화면도 크고 기능도 많아요. 2. 휴대폰이에요.



## 어휘 2 ពាក្យថ្មី ២ | 경제 및 산업 អំពីសេដ្ឋកិច្ចនិងឧស្សាហកម្ម



យើងនឹងមករៀនពាក្យថ្មីៗដែលនិយាយទាក់ទងទៅនឹងសេដ្ឋកិច្ចនិងឧស្សាហកម្ម។



수출하다  
នាំចេញ



수입하다  
នាំចូល



수출품  
ផលិតផលនាំចេញ



수입품  
ផលិតផលនាំចូល



선진국  
ប្រទេសអភិវឌ្ឍន៍



개발도상국  
ប្រទេសកំពុងអភិវឌ្ឍន៍



무역  
ពាណិជ្ជកម្ម



경제 발전  
ការរីកចម្រើននៃសេដ្ឋកិច្ច



សូមរំលឹកពីពាក្យដែលបានរៀននៅខាងលើម្តងទៀត បន្ទាប់មកសាកល្បងឆ្លើយសំណួរខាងក្រោម។

1. 그림에 맞는 표현을 <보기>에서 골라 넣으세요.

សូមជ្រើសរើសយកករណីពាក្យដែលមាននៅក្នុង<ឧទាហរណ៍>មកបំពេញប្រអប់ខាងក្រោមឲ្យបានត្រឹមត្រូវទៅនឹងរូបភាព។

1)




4)

2)



5)

3)



6)

보기

수출하다   선진국   수입품   개발도상국   수출품   수입하다

정답 1) 수출하다 2) 수출품 3) 선진국 4) 수입하다 5) 수입품 6) 개발도상국





한류 열풍과 수출의 관계에 대한 신문 기사입니다. 잘 읽고 질문에 답하세요.

ខាងក្រោមនេះគឺជាអត្ថបទកាសែតដែលស្តីអំពីទំនាក់ទំនងរវាងការរីកដុះដាលនៃវប្បធម៌កូរ៉េនិងការនាំចេញ។ សូមអានដោយយកចិត្តទុកដាក់និងឆ្លើយសំណួរខាងក្រោម។

NEWS TIMES

## 화장품 수출과 한류 열풍

LG경제연구원이 발표한 보고서에 따르면 한국 문화에 관심이 높을수록 화장품, 의류, 음료, 전자제품, 자동차 등의 상품의 수출이 늘어나는 것으로 나타났다. 미국의 경우 한류에 대한 인터넷 검색이 많아질수록 화장품의 수출도 크게 증가한 것을 알 수 있다. 또한 드라마에 나온 한류 스타들이 화장품 모델을 하면서 수출도 크게 늘었다. 특히 중국과 아시아 지역에서는 최근 5년간 매년 30%씩 꾸준히 수출이 증가한 것으로 나타났다.

미국  
한류검색량  
화장품 수출

(천달러)  
32,000  
27,000  
22,000  
17,000  
12,000  
7,000

2004 2007 2010 2013

검색량은 K-pop과 드라마 검색량의 합(분기별 추이)

**រវាងគ្រឿងសម្អាងនិងការរីកដុះដាលនៃវប្បធម៌កូរ៉េ**

យោងទៅតាមរបាយការណ៍ដែលបានចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចស្រីលីនេយ៉ា ការចាប់អារម្មណ៍កាន់តែខ្លាំងទៅលើវប្បធម៌នៃប្រទេសកូរ៉េបានជំរុញឲ្យមានការនាំចេញផលិតផលកាន់តែច្រើន ដែលមានដូចជា៖ គ្រឿងសម្អាង, សម្លៀកបំពាក់, ភេសជ្ជៈ. គ្រឿងអេឡិចត្រូនិច, រថយន្ត។ល។ ចំពោះសហរដ្ឋអាមេរិកត្រូវបានគេដឹងថា ការស្វែងរកអំពីហាលលូតាមប្រព័ន្ធអ៊ីនធឺណែតកាន់តែច្រើន នាំឲ្យមានការនាំចេញនៃគ្រឿងសម្អាងកាន់តែកើនឡើងច្រើនដែរ។ ម្យ៉ាងវិញទៀត តារាដែលបានសម្តែងនៅក្នុងរឿងភាគពេលដែលពួកគេធ្វើជាតារាតំណាងផលិតផលគ្រឿងសម្អាងណាមួយ ពេលនោះការនាំចេញនៃគ្រឿងសម្អាងក៏មានភាពកើនឡើងកាន់តែច្រើន។ ជាពិសេស នៅក្នុងប្រទេសចិននិងតំបន់អាស៊ីក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ជារៀងរាល់ឆ្នាំការនាំចេញបានកើនឡើង៣០%ជាលំដាប់ ។

1. 읽은 내용과 같으면 ○, 다르면 X에 표시하세요.

ប្រសិនបើត្រឹមត្រូវដូចទៅនឹងខ្លឹមសារនៃអត្ថបទខាងលើសូមគូស ○, ប៉ុន្តែប្រសិនបើមិនដូចនោះសូមគូស X។

- 1) 중국과 아시아에서는 최근 화장품 수출이 줄어들고 있다. ○ X
- 2) 한국 문화에 대한 관심 때문에化妆품을 사는 사람들이 늘었다. ○ X
- 3) 수출이 늘어난 것은 한류 스타들이 화장품 모델을 하고 있기 때문이다. ○ X

정답 1) X 2) O 3) O



# 한류 여행

## ដំណើរកំសាន្តតាមបែបហាលល្យូ

한류 열풍으로 인해 한국으로 여행을 오는 외국인 관광객의 수도 늘어났습니다. 2000년대 초반에 방영된 <겨울연가>가 큰 사랑을 받고 일본과 중국으로 수출되면서 <겨울연가>의 촬영지인 '남이섬'은 이제 아시아의 여행지가 되었고 최근에 방영된 <별에서 온 그대>가 중국에서 큰 인기를 끌면서 드라마 촬영지인 거제도, 인천, 가평 등의 여행지가 새로운 관광명소로 떠올랐습니다. 관광지 외에 주인공이 커피를 마시던 카페나 치킨과 맥주를 먹던 치킨 전문점 등을 여행 코스로 한 '별그대 테마 여행' 상품도 등장했습니다.



ការរីកដុះដាលនៃហាលល្យូបានធ្វើឲ្យចំនួននៃភ្ញៀវទេសចរណ៍បរទេសមកកំសាន្តនៅប្រទេសកូរ៉េកើនឡើងផងដែរ។ រឿង<Winter Sonata> ដែលបានចាក់បញ្ចាំងកាលពីដើមឆ្នាំ២០០០បានទទួលការស្រឡាញ់យ៉ាងធំធេង បន្ទាប់មកក៏បាននាំចេញរឿងនេះទៅប្រទេសជប៉ុននិងប្រទេសចិន។ 'កោះណាមី' ដែលជាទីកន្លែងថតរឿងភាគមួយនេះ បានក្លាយទៅជាកន្លែងទេសចរណ៍មួយនៅអាស៊ី។ ចំណែកឯ<រឿងសង្សារខ្ញុំជាមនុស្សភពផ្កាយ>ដែលបានចាក់ផ្សាយថ្មីៗនេះទទួលបានការគាំទ្រយ៉ាងសម្បើមនៅប្រទេសចិន។ តំបន់ទេសចរណ៍ដែលជាទីកន្លែងថតរឿងភាគមួយនេះមានដូចជា៖ កោះខចេ, អ៊ុនឆន, ខាជ្យុងជាដើមបានក្លាយទៅជាតំបន់ទេសចរណ៍ថ្មីដ៏ល្បីល្បាញ។ ក្រៅពីតំបន់ទេសចរណ៍ ហាងកាហ្វេដែលត្រូវបានបង្កើតឡើងនៅជុំវិញកាហ្វេរីក៏ហាងសាច់មាន់ដែលធ្លាប់បានបរិភោគសាច់មាន់និងស្រាបៀរ។ល។ក៏បានលេចចេញរូបរាងជាផលិតផលនៃ 'ដំណើរទេសចរណ៍តាមសាច់រឿងសង្សារខ្ញុំជាមនុស្សភពផ្កាយ' ផងដែរ។



해외 한류 팬들은 한류 스타들을 보면서 그들이 입고 나오는 옷이나 화장품, 가방, 휴대폰 등에 큰 관심을 보여 한국 백화점이나 동대문, 명동 등을 찾는 외국인 관광객도 많아졌습니다. 여행자들은 드라마나 영화 촬영지를 볼 수 있는 여행 상품을 선보이거나 K-pop 스타 공연을 볼 수 있는 여행 상품을 내놓는 등 다양한 상품을 개발하고 있습니다.



អ្នកគាំទ្រនៅបរទេសបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសម្លៀកបំពាក់, គ្រឿងសំអាង, កាបូបនិងទូរស័ព្ទចល័តដែលពួកគាត់ហាលល្យូបានពាក់ ហើយក៏មានភ្ញៀវទេសចរណ៍បរទេសជាច្រើនដែលមកស្វែងរកផ្សារទំនើបកូរ៉េ រឺក៏តុងតេម៉ូន ម្យ៉ង់តុង ជាដើម។ ភ្នាក់ងារទេសចរណ៍កំពុងតែអភិវឌ្ឍផលិតផលយ៉ាងច្រើនដែលមានដូចជា៖ ដំណើរកំសាន្តដែលបង្ហាញឲ្យឃើញផ្ទាល់ពីទីកន្លែងថតរឿងភាគរីកភាយរន្ត រឺក៏ផ្តល់ជូននូវដំណើរកំសាន្តដែលអាចឲ្យមើលឃើញអំពីការសម្តែងរបស់តារាK-pop ។ល។







# EPS-TOPIK 읽기 វិញ្ញាសាអាន EPS-TOPIK



សំណួរទី១គឺជាការអានកថាខណ្ឌ រួចហើយជ្រើសរើសប្រធានបទដែលនិយាយអំពីកថាខណ្ឌ ចំណែកឯ សំណួរទី២និងទី៣វិញ គឺជាការអានកថាខណ្ឌ រួចហើយជ្រើសរើសយកចម្លើយដែលត្រឹមត្រូវ។ សូមអានដោយយកចិត្តទុកដាក់ បន្ទាប់មកចូរជ្រើសរើសយកចម្លើយដែលត្រឹមត្រូវនឹងសំណួរ។

[1~3] 다음 질문에 답하십시오. សូមឆ្លើយនឹងសំណួរខាងក្រោម។

1. 다음은 무엇에 대한 글입니까? តើកថាខណ្ឌខាងក្រោមនេះនិយាយអំពីអ្វី?

한국은 1950년에 한국전쟁이 끝난 후 세계에서 가장 가난한 나라였습니다. 그렇지만 1960년대 경제를 개발했고 이후 경제가 크게 발전했습니다.

ឆ្នាំ១៩៥០នៅពេលដែលសង្គ្រាមឧបទ្វីបកូរ៉េបានបញ្ចប់ទៅ ប្រទេសកូរ៉េខាងត្បូងធ្លាប់ជាប្រទេសដែលក្រីក្រជាងគេបំផុតនៅក្នុងពិភពលោក។ ប៉ុន្តែ នៅទសវត្សរ៍ឆ្នាំ១៩៦០បានធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រោយមកសេដ្ឋកិច្ចបានរីកចម្រើនយ៉ាងខ្លាំងក្លា។

- ① 무역
- ② 수출품
- ③ 수입품
- ④ 경제 발전

2. 이 사람에 대한 설명으로 맞는 것을 고르십시오.

សូមជ្រើសរើសចម្លើយដែលត្រឹមត្រូវនឹងការពណ៌នាអំពីមនុស្សម្នាក់នេះ។

저는 한국 노래를 좋아해서 한국에 왔습니다. 처음 텔레비전에서 우연히 한국 아이돌이 나오는 콘서트를 봤는데 춤도 잘 추고 노래도 잘하는 모습에 반했습니다. 그래서 한국 노래를 듣고 이해하고 싶어서 한국어를 공부하기 시작했습니다.

ខ្ញុំមកប្រទេសកូរ៉េព្រោះតែខ្ញុំចូលចិត្តបទចម្រៀងកូរ៉េ។ មុនដំបូងខ្ញុំគ្រាន់តែបានមើលតារាចម្រៀងកំពុងក្រុមតាមការប្រគំនុំនៅក្នុងទូរទស្សន៍ដោយចៃដន្យតែប៉ុណ្ណោះ។ ខ្ញុំចូលចិត្តរូបរាងរបស់ពួកគេដែលពួកគេកំពុងច្រៀងចែមទៀតផង។ ដូចនេះហើយខ្ញុំចង់ស្តាប់និងចង់យល់អំពីអត្ថន័យនៃបទចម្រៀងទើបបានជាខ្ញុំចាប់ផ្តើមរៀនភាសាកូរ៉េ។

- ① 지금 고향에 있습니다.
- ② 한국 노래를 좋아합니다.
- ③ 한국어를 할 수 없습니다.
- ④ 한국 노래를 자주 안 듣습니다.

3. 한국의 수출에 대한 설명으로 맞는 것을 고르십시오.

សូមជ្រើសរើសចម្លើយដែលត្រឹមត្រូវនឹងការពណ៌នាអំពីការនាំចេញរបស់ប្រទេសកូរ៉េ។

한국의 경제는 수출 중심입니다. 1980년대 이전에는 단순한 조립 제품을 수출했지만 1990년대 이후 자동차와 기계 등을 수출했고 2000년대부터는 휴대전화나 컴퓨터와 같은 전자제품의 수출이 늘었습니다.

ការនាំចេញគឺជាកត្តាចម្បងនៃសេដ្ឋកិច្ចប្រទេសកូរ៉េ។ នៅមុនទសវត្សរ៍ឆ្នាំ១៩៨០បាននាំចេញគ្រឿងបន្លាស់ដែលសាមញ្ញមួយចំនួន ប៉ុន្តែនៅក្រោយទសវត្សរ៍ឆ្នាំ១៩៩០មក បាននាំចេញវេយន្តនិងគ្រឿងម៉ាស៊ីន។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ២០០០មក បានកើនឡើងនូវការនាំចេញផលិតផលអេឡិចត្រូនិចដែលមានដូចជាទូរស័ព្ទចល័តក៏កុំព្យូទ័រជាដើម។

- ① 한국은 수입을 많이 합니다.
- ② 1980년대에는 수출을 전혀 안 했습니다.
- ③ 1990년대에 조립 제품을 많이 수출했습니다.
- ④ 2000년대의 대표적인 수출품은 휴대전화입니다.



បន្ទាប់ទៅនេះ សូមអានកថាខណ្ឌខាងក្រោម រួចហើយចូរឆ្លើយសំណួរទាំង២នេះឲ្យបានត្រឹមត្រូវ។ សូមរំលឹកអំពីអ្វីដែលអ្នកបានរៀនរួចមកហើយនោះបណ្តើរ បន្ទាប់មកសាកល្បងធ្វើការឆ្លើយសំណួរបណ្តើរ។

